

 <p>ក្រសួងអភិវឌ្ឍន៍ពាណិជ្ជកម្ម</p>	<p>បែបស្នើសុំទទួលលិខិតអនុញ្ញាតធ្វើពាណិជ្ជកម្ម តាមមាត្រាទី 17 នៃព្រះរាជក្រឹត្យការធ្វើពាណិជ្ជកម្មរបស់ជនអន្តោប្រវេស ព.ស 2542</p>	<p>ចំពោះមន្ត្រី ស្នើសុំថ្ងៃទី ទទួលនៅថ្ងៃទី</p>
<p>អ្នកស្នើសុំ</p>	<p>ឈ្មោះ (ភាសាខ្មែរ) (ភាសាអង់គ្លេស) </p>	<p>ថ្ងៃចេញលិខិតអនុញ្ញាត លិខិតអនុញ្ញាតធ្វើពាណិជ្ជកម្មលេខ លេខសម្គាល់ខ្លួនអ្នកបង់ពន្ធដារ លេខបញ្ជីនិយោជក</p>
<p>អ្នកស្នើសុំ</p>	<p><input type="checkbox"/> បុគ្គលធម្មតា អាយុឆ្នាំ សញ្ជាតិ.....មុខរបរ..... <input type="checkbox"/> នីតិបុគ្គលប្រភេទ បញ្ជីលេខ..... ចុះបញ្ជីនៅឯ នៅថ្ងៃទី..... អាសយដ្ឋានលេខ..... ក្រុមទី..... ផ្លូវលេខ..... ឃុំ/សង្កាត់ ស្រុក/ខ័ណ្ឌ..... ខេត្ត/ក្រុង..... ប្រទេស..... លេខប្រៃសណីយ៍ ទូរស័ព្ទលេខ ទូរសារលេខ</p>	
<p>ប្រភេទការស្នើសុំ អនុញ្ញាត</p>	<p><input type="checkbox"/> សុំទទួលលិខិតអនុញ្ញាតធ្វើពាណិជ្ជកម្មតាមបញ្ជីលេខពី <input type="checkbox"/> សុំទទួលលិខិតអនុញ្ញាតធ្វើពាណិជ្ជកម្មតាមបញ្ជីលេខថី</p>	
<p>សំណើមានលេខ សម្គាល់អ្នកបង់ពន្ធដារ/ មានលេខបញ្ជីនិយោជក/ បទបញ្ជាពាក់ព័ន្ធនិងការ ធ្វើការងារ</p>	<p><input type="checkbox"/> សំណើមានលេខសម្គាល់ខ្លួនអ្នកបង់ពន្ធដារ តាមច្បាប់សារពើពន្ធ។ <input type="checkbox"/> សំណើមានលេខបញ្ជីនិយោជក តាមព្រះរាជក្រឹត្យនាទាវប័រសង្គម ព.ស 2533 បច្ចុប្បន្នមាននិយោជិតសរុបទាំងអស់ នាក់ ផ្ទៃល្បួលក្នុងមួយខែ..... បាត ការិយាល័យធំចំនួន..... នាក់ ការិយាល័យសាខា..... ចំនួន..... នាក់ មានកូនឈ្នួលធ្វើការចាប់ពីម្នាក់ឡើងទៅ នៅថ្ងៃទី ខែ ឆ្នាំ..... <input type="checkbox"/> សំណើពាក់ព័ន្ធនិងការធ្វើការងារ តាមព្រះរាជក្រឹត្យគ្រប់គ្រងពលករ ព.ស 2541 (ករណីមានកូនឈ្នួលចាប់ពី 10 នាក់ឡើងទៅ)។</p>	
<p>ការិយាល័យ/ទីតាំងធ្វើ ពាណិជ្ជកម្មនៅក្នុង ប្រទេសថៃ</p>	<p>ការិយាល័យធំ លេខកូដប្រចាំអាគារ <input type="checkbox"/><input type="checkbox"/><input type="checkbox"/><input type="checkbox"/>-<input type="checkbox"/><input type="checkbox"/><input type="checkbox"/><input type="checkbox"/><input type="checkbox"/><input type="checkbox"/>-<input type="checkbox"/> បិតនៅលេខទី..... អាគារ..... បន្ទប់លេខទី..... ជាន់ទី..... ភូមិ..... ក្រុមទី..... ច្រកចូល..... ផ្លូវ..... ឃុំ/សង្កាត់..... ស្រុក/ខ័ណ្ឌ..... ខេត្ត/ក្រុង..... លេខប្រៃសណីយ៍..... ទូរស័ព្ទលេខ..... ទូរសារលេខ..... E-mail..... សាខាការិយាល័យទី(1) លេខកូដប្រចាំអាគារ <input type="checkbox"/><input type="checkbox"/><input type="checkbox"/><input type="checkbox"/>-<input type="checkbox"/><input type="checkbox"/><input type="checkbox"/><input type="checkbox"/><input type="checkbox"/>-<input type="checkbox"/> បិតនៅលេខទី..... អាគារ..... បន្ទប់លេខទី..... ជាន់ទី..... ភូមិ..... ក្រុមទី..... ច្រកចូល..... ផ្លូវ..... ឃុំ/សង្កាត់..... ស្រុក/ខ័ណ្ឌ..... ខេត្ត/ក្រុង..... លេខប្រៃសណីយ៍..... ទូរស័ព្ទលេខ..... ទូរសារលេខ..... E-mail.....</p>	

អ្នកតំណាងដែលមានតួនាទីទទួលបន្ទុកនៅក្នុងប្រទេសថៃ	(1) លោក/លោកស្រី/អ្នកនាងកញ្ញា..... អាយុ..... ឆ្នាំ សញ្ជាតិ..... មុខរបរ..... ស្នាក់នៅផ្ទះលេខ..... ច្រក..... ផ្លូវ..... ឃុំ/សង្កាត់..... ស្រុក/ខ័ណ្ឌ..... ខេត្ត/ក្រុង..... ប្រទេស..... លេខប្រៃសណីយ៍..... ទូរស័ព្ទលេខ..... ទូរសារលេខ.....
	(2) លោក/លោកស្រី/អ្នកនាងកញ្ញា..... អាយុ..... ឆ្នាំ សញ្ជាតិ..... មុខរបរ..... ស្នាក់នៅផ្ទះលេខ..... ច្រក..... ផ្លូវ..... ឃុំ/សង្កាត់..... ស្រុក/ខ័ណ្ឌ..... ខេត្ត/ក្រុង..... ប្រទេស..... លេខប្រៃសណីយ៍..... ទូរស័ព្ទលេខ..... ទូរសារលេខ.....

	លេខរៀង	បញ្ជី	ក្រុម	សេចក្តីលម្អិតរបស់ពាណិជ្ជកម្ម
ប្រភេទរបស់ពាណិជ្ជកម្មដែលសុំការអនុញ្ញាត				

(*) អ្នកស្នើសុំអាចបញ្ជាក់សេចក្តីលម្អិតពាណិជ្ជកម្មជាភាសាអង់គ្លេសភ្ជាប់មកជាមួយផងក៏បាន ប៉ុន្តែសេចក្តីលម្អិតទាំងអស់នេះឲ្យយកភាសាខ្មែរជាគោល

របាយការណ៍ភ័ស្តុតាងនិងឯកសារភ្ជាប់	
<input type="checkbox"/>	បុគ្គលធម្មតា
<input type="checkbox"/>	សំណៅលិខិតឆ្លងដែនឬលិខិតសម្គាល់ខ្លួនរបស់ជនអន្តោប្រវេស្ត ។
<input type="checkbox"/>	សំណៅអាស័យដ្ឋាននៅក្នុងរាជាណាចក្រឬភ័ស្តុតាងបានទទួលការអនុញ្ញាតឲ្យចូលមកក្នុងរាជាណាចក្រជាបណ្តោះអាសន្នតាមច្បាប់ស្តីពីជនអន្តោប្រវេស្ត ។
<input type="checkbox"/>	ពាក្យស្នើសុំរបស់អ្នកសុំទទួលលិខិតអនុញ្ញាតបង្ហាញថាខ្លួនមានគុណសម្បត្តិនិងមិនមានលក្ខណៈត្រូវហាមតាមមាត្រា 16 នៃព្រះរាជក្រឹត្យការធ្វើពាណិជ្ជកម្មរបស់ជនអន្តោប្រវេស្ត ព.ស 2542 ។
<input type="checkbox"/>	លិខិតពណ៌នាសេចក្តីលម្អិតរបស់ប្រភេទពាណិជ្ជកម្មដែលសុំទទួលលិខិតអនុញ្ញាត ។
<input type="checkbox"/>	ផែនទីបង្ហាញទីតាំងដោយសង្ខេបពីទីកន្លែងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសថៃ ។
<input type="checkbox"/>	លិខិតប្រគល់សិទ្ធក្នុងករណីដែលមានការប្រគល់សិទ្ធិទៅឲ្យបុគ្គលដទៃធ្វើជំនួស ។
<input type="checkbox"/>	ភ័ស្តុតាងប្លង់ឯកសារ(ប្រសិនបើមាន)។
<input type="checkbox"/>	<input type="checkbox"/>
<input type="checkbox"/>	<input type="checkbox"/>
<input type="checkbox"/>	នីតិបុគ្គលដែលមិនបានចុះបញ្ជីនៅក្នុងប្រទេសថៃ ។
<input type="checkbox"/>	សំណៅលិខិតធានាឬភ័ស្តុតាងភាពជានិតិបុគ្គលដែលបង្ហាញរបាយការណ៍ពាក់ព័ន្ធនិងឈ្មោះ ដើមទុន គោលបំណង ទីតាំង ការិយាល័យ បញ្ជីឈ្មោះ គណកម្មការនិងអង្គការមានសមត្ថកិច្ចចុះហត្ថលេខាពាក់ព័ន្ធជាមួយនិងនីតិបុគ្គល ។
<input type="checkbox"/>	លិខិតតែងតាំងអ្នកតំណាងដោយអង្គការមានសមត្ថកិច្ចចុះហត្ថលេខាពាក់ព័ន្ធជាមួយនិងនីតិបុគ្គលដែលពណ៌នាសុំលិខិតធានា និងជាអ្នកតែងតាំងឲ្យមានតួនាទីទទួលបន្ទុកកិច្ចការនៅក្នុងប្រទេសថៃជំនួស ។
<input type="checkbox"/>	សំណៅលិខិតឆ្លងដែន លិខិតសម្គាល់ខ្លួនជនអន្តោប្រវេស្តឬអត្តសញ្ញាណប័ណ្ណ របស់អ្នកតំណាងដែលបានតែងតាំង
<input type="checkbox"/>	សំណៅអាស័យដ្ឋាននៅក្នុងរាជាណាចក្រឬបានទទួលការអនុញ្ញាតឲ្យចូលមកក្នុងរាជាណាចក្រជាបណ្តោះអាសន្នតាមច្បាប់ស្តីពីជនអន្តោប្រវេស្តរបស់អ្នកតំណាងដែលបានទទួលការតែងតាំង ។
<input type="checkbox"/>	ពាក្យស្នើសុំរបស់អ្នកសុំទទួលលិខិតអនុញ្ញាតបង្ហាញថាអ្នកសុំទទួលលិខិតអនុញ្ញាត គណកម្មការ អ្នកគ្រប់គ្រង ឬអ្នកតំណាងដែលបានទទួលការតែងតាំងមានគុណសម្បត្តិនិងមិនមានលក្ខណៈដែលត្រូវហាមតាមមាត្រា 16 នៃព្រះរាជក្រឹត្យរបស់ជនអន្តោប្រវេស្ត ព.ស 2542 ។
<input type="checkbox"/>	លិខិតពណ៌នាលម្អិតរបស់ប្រភេទពាណិជ្ជកម្មដើម្បីស្នើសុំលិខិតអនុញ្ញាត ។
<input type="checkbox"/>	ផែនទីបង្ហាញទីតាំងដោយសង្ខេបពីទីកន្លែងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសថៃ ។
<input type="checkbox"/>	លិខិតប្រគល់សិទ្ធក្នុងករណីដែលមានការប្រគល់សិទ្ធិទៅឲ្យបុគ្គលដទៃធ្វើជំនួស ។
<input type="checkbox"/>	ភ័ស្តុតាងប្លង់ឯកសារ(ប្រសិនបើមាន)។
<input type="checkbox"/>	<input type="checkbox"/>
<input type="checkbox"/>	<input type="checkbox"/>
<input type="checkbox"/>	នីតិបុគ្គលដែលចុះបញ្ជីនៅក្នុងប្រទេសថៃ ។
<input type="checkbox"/>	សំណៅលិខិតធានាឬភ័ស្តុតាងភាពជានិតិបុគ្គលដែលបង្ហាញរបាយការណ៍ពាក់ព័ន្ធនិងឈ្មោះ ដើមទុន គោលបំណង ទីតាំង ការិយាល័យ បញ្ជីឈ្មោះ គណកម្មការនិងអង្គការមានសមត្ថកិច្ចចុះហត្ថលេខាពាក់ព័ន្ធជាមួយនិងនីតិបុគ្គល ។
<input type="checkbox"/>	ពាក្យស្នើសុំរបស់អ្នកសុំទទួលលិខិតអនុញ្ញាតបង្ហាញថាខ្លួនមានគុណសម្បត្តិនិងមិនមានលក្ខណៈត្រូវហាមតាមមាត្រា 16 នៃព្រះរាជក្រឹត្យការធ្វើពាណិជ្ជកម្មរបស់ជនអន្តោប្រវេស្ត ព.ស 2542 ។
<input type="checkbox"/>	លិខិតពណ៌នាលម្អិតរបស់ប្រភេទពាណិជ្ជកម្មដើម្បីស្នើសុំលិខិតអនុញ្ញាត ។
<input type="checkbox"/>	លិខិតពណ៌នាពីចំណែកការកាន់កាប់ភាគហ៊ុនរវាងជនជាតិថៃនិងជនអន្តោប្រវេស្ត ចំនួនភាគហ៊ុន និងប្រភេទរបស់ភាគហ៊ុនដែលជនអន្តោប្រវេស្តកាន់កាប់។
<input type="checkbox"/>	ផែនទីបង្ហាញទីតាំងដោយសង្ខេបពីទីកន្លែងធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសថៃ ។
<input type="checkbox"/>	លិខិតប្រគល់សិទ្ធក្នុងករណីដែលមានការប្រគល់សិទ្ធិទៅឲ្យបុគ្គលដទៃធ្វើជំនួស ។
<input type="checkbox"/>	ភ័ស្តុតាងប្លង់ឯកសារ(ប្រសិនបើមាន)។
<input type="checkbox"/>	<input type="checkbox"/>
<input type="checkbox"/>	<input type="checkbox"/>
<p style="text-align: center;">ពាក្យស្នើសុំរបស់អ្នកដាក់ពាក្យស្នើសុំទទួលលិខិតអនុញ្ញាត</p> <p>ខ្ញុំបាទ ព្រមទាំងគណកម្មការ អ្នកគ្រប់គ្រង ឬអ្នកទទួលបន្ទុកនៅក្នុងការដំណើរការរបស់នីតិបុគ្គល សុំធានាថាសេចក្តីដូចពោលខាងលើ ជាសេចក្តីពិតគ្រប់ប្រការ។</p> <p>(ហត្ថលេខ) (1)</p> <p style="text-align: center;">(.....)</p> <p>(2)</p> <p style="text-align: center;">(.....)</p> <p>ថ្ងៃទី</p>	<p style="text-align: center;">ការធានារបស់មន្ត្រីទទួលបន្ទុក</p> <p>សុំធានាថាបានទទួលលិខិតសុំអនុញ្ញាតធ្វើពាណិជ្ជកម្មដូចពោលមកខាងលើហើយ។</p> <p>(ហត្ថលេខ)</p> <p style="text-align: center;">(.....)</p> <p>ថ្ងៃទី</p>